



អង្គការអភិវឌ្ឍន៍សហគមន៍ជនបទ និង បរិស្ថាន

**RURAL COMMUNITY AND ENVIRONMENT
DEVELOPMENT ORGANIZATION
(R C E D O)**

របាយការណ៍សម្រេចបានប្រចាំឆ្នាំ ២០១៩ **Annual Achievement Report 2019**



Reporting period: 01 January to 31 December 2019
Funded by: CARITAS Switzerland, Denmark, SNV/ SDC Swiss

Prepared by: RCEDO BMC Province, Cambodia
**Contact Address: Road #1.1/2, Kampong Svay Village, Kampong Svay Commune,
Serei Sophorn Town, Banteay Meanchey.**

Tel # 054 710 446 / 012 284 345 / 088 845 3045
Email: wathana.ss@rcedo.org
Website: www.rcedo.org
Facebook : Rural Community and Environment Development Org.



ដោយលែកក្នុងរយៈពេលនេះ អង្គការបាន នឹងកំពង់សិក្សាពិគ្រោះយោបល់លើតំបន់គោលដៅ, តម្រូវការអាទិភាព រួមទាំងយុទ្ធសាស្ត្រ ក្នុងការអនុវត្តផែនការសកម្មភាពព្រមទាំងបានរួមបញ្ចូលការបណ្តុះបណ្តាលចំណេះដឹង សមត្ថភាពដល់សិស្សសាលាបឋមសិក្សាចំនួន ៨, អនុវិទ្យាល័យចំនួន៧ និង សហគមន៍ប្រើប្រាស់ទឹកចំនួន៣ លើព្រៃស្រុក (ស្វាយចេក ព្រះនេត្យព្រះ និង មង្គលបុរី) ក្នុងខេត្ត បន្ទាយមានជ័យ ។ គម្រោងបន្តនេះមានការគាំទ្រថវិកាអនុវត្តសំរាប់រយៈពេល ៣ឆ្នាំ(២០១៨-២០២១) ដែលមានការគាំទ្រថវិកា ពីអង្គការការីតាស នៃ ប្រទេសស្វីស (CARITAS Switzerland) ក្រោមការអនុវត្តន៍ ដោយដៃគូពីរ គឺ អង្គការ អាសេដូ (RCEDO) និង អង្គការ ស៊ីដូ(SEADO) ។

គម្រោងកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយសហគមន៍ ជំហាន ២ អនុវត្ត ដោយ អង្គការ អាសេដូ មានលទ្ធផលរំពឹងសំខាន់ៗចំនួន៦ ដូចជា៖

1. អាជ្ញាធរពាក់ព័ន្ធនិងសហគមន៍ប្រើប្រាស់ចំណេះដឹងរបស់ពួកគេដើម្បីកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពចំពោះផលប៉ះពាល់ក្នុងការប្រើប្រាស់ប្រភពទឹក និង របរចិញ្ចឹមជីវិតប្រកបចរភាព។
2. សហគមន៍នៅក្នុងភូមិគោលដៅបានអនុវត្តសកម្មបន្សុំនឹងការប្រែប្រួលអាកាសធាតុ និង មុខរបរចិញ្ចឹមជីវិត ដើម្បីបង្កើនប្រាក់ចំណូល និងមាននិរន្តរភាព។
3. ការគ្រប់គ្រងធនធានទឹកនិងការកែលម្អបរិស្ថាន ត្រូវបានពង្រឹងអោយកាន់តែប្រសើរឡើង និងបង្កើនគុណភាពទឹក នៅក្នុងសហគមន៍គោលដៅ។
4. សិស្សានុសិស្សមានភាពរីករាយជាមួយបរិស្ថានសុវត្ថិភាព និងមានសុខភាពនៅក្នុងសាលាបែតង និងអាចយកចំណេះដឹងផ្សេងៗពីសាលាបែតង ទៅអនុវត្តនៅផ្ទះរបស់ពួកគេ ។
5. អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ដាក់បញ្ចូលផែនការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយការប្រែប្រួលអាកាសធាតុនិងការងារគ្រប់គ្រងធនធានទឹកសហគមន៍ទៅក្នុងផែនការអភិវឌ្ឍន៍
6. ពង្រឹងប្រសិទ្ធភាព និង សមត្ថភាពនៃការគ្រប់គ្រងគម្រោងរបស់អង្គការដៃគូទាំងពីរ (អាសេដូ និង ស៊ីដូ) លើការអនុវត្តគម្រោង ។

គម្រោងនេះមានតំបន់គោលដៅគម្រោង(CBDRR-2)ដោយអង្គការ អាសេដូ

ល.រ.	ស្រុក. ក្រុង	ឃុំ. សង្កាត់	ចំនួនភូមិ	ចំនួន ប្រជាពលរដ្ឋសរុប		សរុបរួម
				ប្រុស	ស្រី	
១	ស្វាយចេក	តាជូ	៧	១៤២៥	១៩២៧	២៨៥៣
២	ព្រះនេត្យព្រះ	ទានកាំ	៦	១៨៧៩	១២៦៦	២៦៤៥
		ទឹកជោរ	៧	១៣៧៤	១៤២២	៣៨០៦
	សរុបបន្ទាយមានជ័យ	៣ ឃុំ	២០	៤៦៧៨	៤៦១៥	៩៣០១

១-២ គម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិល ក្នុង ខេត្តឧត្តរមានជ័យ (CISOM)

គម្រោង ស៊ីសោម ជាគម្រោងមួយដែលផ្តល់ឱកាសអោយអង្គការក្នុងស្រុក៥ គឺ អង្គការ KBA, RCEDO, CIDO, READA និង ADDA បានអនុវត្តគម្រោងរួមគ្នា ក្នុងខេត្តឧត្តរមានជ័យ ដែល មានការគាំទ្រថវិកាពីប្រទេស Denmark ។ គម្រោងនេះ គឺ ជាគម្រោងឆ្នាំទី៣ ជំហានទី២(២០១៨- ២០១៩) ។

អង្គការ RCEDO បាននឹងកំពង់អនុវត្តគម្រោងនេះនៅលើ ២៩ ភូមិ ៦ឃុំ និង ២ ស្រុក(គឺ ស្រុកចុងកាល់ និង សំរោង) នៃ ខេត្តឧត្តរមានជ័យ ។ គោលបំណងសំខាន់ នៃ គម្រោង គឺ ដើម្បីកាត់ បន្ថយភាពក្រីក្រ និង ភាពអត់ឃ្លានរបស់ប្រជាជនក្រីក្រ ក្នុងខេត្តឧត្តរមានជ័យ តាមរយៈការបង្កើនការ ស្បៀងហូបចុក /ឬប្រាក់ចំណូលយ៉ាងហោចណាស់ ៣០% ពីការលក់បន្លែ ចិញ្ចឹមសត្វខ្នាតតូច និង អាជីវកម្មខ្នាតតូចរបស់ក្រុមជួយខ្លួនឯង និង សហគមន៍កសិករកសិកម្ម ។ គម្រោងនេះ នឹងជួយដល់ ប្រជាជនក្រីក្រទទួលបានផលចំនួន ១០០០ គ្រួសារ តាមរយៈការចូលរួមរៀនសូត្រពីសាលាស្រែ កសិករលើការដាំបន្លែ និង ចិញ្ចឹមសត្វ, ការបង្កើតក្រុមជួយខ្លួនឯងចំនួនថ្មី៩ រួមទាំងពង្រឹងក្រុមចាស់ ២៧ និង រៀបចំបង្កើតសហគមន៍កសិកម្មចំនួន៣ ។ អ្នកទទួលបានផលប្រយោលពីគម្រោង ចំនួន ៦០០០គ្រួសារ ។

តំបន់គោលដៅគម្រោងស៊ីសោម និង ឈេន (CISOM& CHAIN)

ល.រ.	ស្រុក. ក្រុង	ឃុំ. សង្កាត់	ចំនួនភូមិ	ចំនួន ប្រជាពលរដ្ឋសរុប		សរុបរួម
				ប្រុស	ស្រី	
១	ក្រុង សំរោង	សំរោង	០៣	៥១៣	៥១៦	១០២៩
		កូនគ្រៀល	១២	៤៦៩៧	៤៤០៣	៩១០០
២	ចុងកាល់	ពង្រ	០៣	១២០៣	១១៧៣	២៣៧៦
		ចុងកាល់	០៣	២៧៣	២៨២	៥៥៥
		ជើងទាន	០៤	១១៨៤	១១៦២	២៣៤៦
		ក្រសាំង	០៤	៣៦៨៤	៣៥៤៣	៧២២៧
	សរុប	៦ ឃុំ	២៩	១១៥៥៤	១១០៧៩	២២៦៣៣



១-៣ គម្រោងបន្លែផ្លែឈើ កម្ពុជា (ឈេន) (CHAIN)

គម្រោង ឈេនគឺ ជាគម្រោងជំហាន ២ ធ្វើការអនុវត្តរួមគ្នាជាមួយអង្គការ SNV, មន្ទីរកសិកម្មខេត្ត និង មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ ។ គម្រោងនេះមានរយៈពេលអនុវត្ត ៩ខែ ចាប់ផ្តើមពីខែ មេសា ២០១៩ ដល់ ខែធ្នូ២០១៩ និង មានការគាំទ្រថវិកាដោយ SDC ប្រទេសស្វីស ។ តាមរយៈគម្រោងនេះ អង្គការ

អាសេដូ បានអនុវត្តលើ ភូមិគោលដៅចំនួន ២៥ ភូមិ ៦ ឃុំ (ចុងកាល់ ពង្រ សង្កាត់សំរោង សង្កាត់កូនត្រៀល និង បូស្បៅ លើ ២ស្រុក (ចុងកាល់ និង សំរោង)នៃ ខេត្តឧត្តរមានជ័យ ។

គោលបំណង នៃគម្រោង គឺ ដើម្បីកាត់បន្ថយភាពក្រីក្រ និង ភាពអត់ឃ្លានរបស់ប្រជាជនក្រីក្រ ក្នុងខេត្តឧត្តរមានជ័យ តាមរយៈការបង្កើនការ ស្បៀងហូបចុក /ឬប្រាក់ចំណូល ពីការផលិតកម្មបន្លែ និង ខ្សែសង្វាក់អាជីវកម្មបន្លែខ្នាតតូចរបស់ក្រុមហ៊ុប និង ក្រុមពាក់កណ្តាលអាជីព ។ គម្រោងនេះ នឹងជួយ ពង្រឹង បច្ចេកទេសដាំដុះ និង ទំនាក់ទំនងទីផ្សារដល់ក្រុមកសិករផលិតកម្មបន្លែ ចំនួន ២៥ ក្រុម មានអ្នកទទួលបានផលសរុបចំនួន ៥០០ គ្រួសារ (ប្រហែល ២៥០០នាក់) មកពីភូមិគោលដៅខាងលើ ។

ផែនទីស្រុកគោលដៅ




២. សកម្មភាព និង លទ្ធផលសំរេចបាន ឆ្នាំ២០១៩

ក. គម្រោងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយសហគមន៍(CBDRR-2)

២.១.លទ្ធផលរំពឹងទុកទី១៖ អាជ្ញាធរពាក់ព័ន្ធនិងសហគមន៍ប្រើប្រាស់ចំណេះដឹងរបស់ពួកគេ ដើម្បីកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពចំពោះផលប៉ះពាល់ក្នុងការប្រើប្រាស់ទឹកនិងការប្រកបរបរ ចិញ្ចឹមជីវិត។ សកម្មភាពដែលបានអនុវត្តមានដូចជា៖

- បានផ្សព្វផ្សាយចំណេះដឹងសារសំខាន់ៗលើបញ្ហាទឹកស្អាតនិងអនាម័យ,គ្រុនឈាម, ការលាង សម្អាត និងលើកកម្ពស់សុខភាពជួយដល់សហគមន៍និងកុមារធ្វើឱ្យមានការអនុវត្តល្អបំផុតនៃការ ប្រើប្រាស់ទឹកស្អាតអនាម័យនិងអនាម័យទូទៅ និង សេវាកម្មរួមបញ្ចូលប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពលើការថែរក្សាប្រភពទឹកស្អាតនិងកន្លែងអនាម័យនានា។ តាមរយៈសកម្មភាពនេះ មានប្រជាជនសហគមន៍ចំនួន ២,២៥៣នាក់ ដែលក្នុងនោះ ១,៦៧០នាក់ជាស្ត្រី នៃភូមិគោលដៅចំនួន ២០ឃុំចំនួន ៣ នៃស្រុកព្រះនេត្រព្រះ និង ស្វាយចេក។

- ធ្វើបច្ចុប្បន្នភាពលើឯកសារប៉ាន់ប្រមាណមុខសញ្ញាគ្រោះថ្នាក់ ភាពងាយរងគ្រោះ និងសមត្ថភាព (HVCA) និងផែនការសកម្មភាពសហគមន៍ (CAP) បានចំនួនសរុប ២០ភូមិ លើ៣ឃុំ និងស្រុក ស្វាយចេក និង ព្រះនេត្រព្រះ។
- បានរៀបចំការប្រជុំប្រចាំខែក្នុងចំណោមសមាជិកគណៈកម្មការគ្រោះមហន្តរាយភូមិឃុំ (DRRVC/CCDM) មេដឹកនាំសហគមន៍គោលដៅ លើប្រធានបទគឺផ្ដោតជាចម្បងទៅលើសកម្មភាពវឌ្ឍនៈភាពបានធ្វើនៅក្នុងភូមិ,បញ្ហាប្រឈមផ្សេងទៀត និងផែនការសកម្មភាពបន្ទាប់ ។ នៅក្នុងការប្រជុំទាំងនោះមានអ្នកចូលរួម ៥៥៧ នាក់ (ស្រី ១៩២ នាក់) ។
- ពង្រឹងរចនាសម្ព័ន្ធគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយភូមិចំនួន២០ភូមិ និងធ្វើបច្ចុប្បន្នភាពសមាសភាពគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយភូមិចំនួន១២ភូមិ (ភូមិចាស់) ដែលមានការទទួលស្គាល់ពី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ ។
- បើកវគ្គបណ្តុះបណ្តាលស្តីពីទស្សនទាននៃគ្រោះមហន្តរាយនិងការគ្រប់គ្រងគ្រោះមហន្តរាយដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំនិងភូមិ ចំនួន៣លើកដែលមានអ្នកចូលរួមសរុបចំនួន ៧០នាក់ ស្រី ២១នាក់។
- បានបើកវគ្គបណ្តុះបណ្តាលស្តីពីសាលាបែតងចំនួន៣លើកដល់យុវជនស្ម័គ្រចិត្តនៃអនុវិទ្យាល័យចំនួន៣ ដែលមានយុវជនចូលរួមសរុប៤៨នាក់ ស្រី៣២នាក់។
- ផ្តល់ចំណេះដឹងនិងការយល់ដឹងកាន់តែច្បាស់សម្រាប់ការអនុវត្តការលាងសំអាតដៃទឹកស្អាត, គោលគំនិត DRR/CC, ពហុមុខសញ្ញាគ្រោះថ្នាក់ដល់សមាជិកយុវជនស្ម័គ្រចិត្ត (Youth Task Force-YTF) នៃអនុវិទ្យាល័យ ៣ ដែលមានសិស្សសរុបចំនួន៣២០នាក់ មាន ២០៧នាក់ជាស្រី មកពីថ្នាក់ទី ៧ និងទី ៨ ។
- បានបើកវេទិកាផ្សព្វផ្សាយការយល់ដឹងពីហានិភ័យនៃគ្រោះមហន្តរាយ បរិស្ថាន អនាម័យ និងទឹកស្អាតដល់សិស្សានុសិស្សនៅវិទ្យាល័យមង្គលបូរីនិងស្វាយចេកដែលមានអ្នកចូលរួមសរុបចំនួន ១,៣៩៧នាក់ ស្រី ៩៨៧នាក់។
- បើកវេទិកាផ្សព្វផ្សាយការយល់ដឹង និងតាំងពិពណ៌ស្តីពីសកម្មភាព និងសមិទ្ធផលសំរេចបាននៃ សាលាបែតងដល់សិស្សានុសិស្ស នៃបឋមសិក្សាចំណោម នៃឃុំចំណោម ស្រុកមង្គលបូរី មានអ្នកចូលរួមសរុបចំនួន ៥១៨ នាក់ដែលមកពីសហគមន៍ អាជ្ញាធរភូមិ, អាជ្ញាធរមូលដ្ឋាន, ព្រះសង្ឃ MoDEYS, PDoEYS, PDoAFF, PDoWRAM, PDRD, GIZ, សិស្ស, លោកគ្រូអ្នកគ្រូ, CARITAS និងគ្រូសាលាដទៃទៀតមកពីខេត្តពោធិ៍សាត់។



រូបថតសកម្មភាព:



២.២.លទ្ធផលរំពឹងទុកទី២៖ សហគមន៍នៅក្នុងភូមិគោលដៅ អនុវត្តកសិកម្មបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងមុខរបរចិញ្ចឹមជីវិត ដើម្បីបង្កើនប្រាក់ចំណូល និងមាននិរន្តរភាព។ សកម្មភាពដែលបានអនុវត្តមានដូចជា៖

- បានសហការជាមួយអាជ្ញាធរភូមិ ចុះប៉ាន់ប្រមាណលទ្ធភាពប្រជាកសិករចំនួន១០០គ្រួសារ ក្នុងការធ្វើកសិកម្មបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (ដាំបន្លែសុវត្ថិភាព ចិញ្ចឹមមាន់ទា និងផលិតកម្មស្រូវ)។

- បានបង្កើតក្រុមជួយខ្លួនឯង(ក្រុមថ្មី)ចំនួន៥ក្រុម ដែលមានសមាជិកសរុបចំនួន៩៦នាក់ ស្រី ៨៤នាក់ និងគាំទ្រទុនបានចំនួន ៧ក្រុម ក្នុង១ក្រុមបាន ១លានរៀល ។
- បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល អំពី ការដាំដុះ បន្លែសុវត្ថិភាព ដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដល់កសិករចំនួន ២១នាក់, និង ការចិញ្ចឹមសត្វមាន់ ទា ចំនួន ១៥នាក់ និង ផលិតកម្មស្រូវបានចំនួន ៥៤នាក់ ។
- បានគាំទ្រទុន និង សំភារៈ សំរាប់កសិករគំរូ ដាំបន្លែសុវត្ថិភាពជាលក្ខណៈអាជីវកម្ម ចំនួន ៥គ្រួសារ និងគ្រួសារដាំហូបចំនួន១៦ គ្រួសារ។
- បានគាំទ្រទុនសំរាប់កសិករគំរូ ចិញ្ចឹមសត្វមាន់ទាជាលក្ខណៈអាជីវកម្ម ចំនួន១៥គ្រួសារ ក្នុង១គ្រួសារស្មើនឹង ១៥០ដុល្លារ ។
- បានបង្កើតធនាគារស្រូវសហគមន៍បានចំនួន៣ធនាគារ ដែលមាន១ធនាគារ បានទទួលស្រូវពូជចំនួន២តោន សរុបមានពូជស្រូវ មាន ៦តោន។

រូបថតសកម្មភាព:



២.៣. លទ្ធផលរំពឹងទុកទី៣៖ ការគ្រប់គ្រងធនធានទឹក និងការកែលម្អបរិស្ថាន ត្រូវបានពង្រឹង អោយកាន់តែប្រសើរឡើង និង បង្កើនគុណភាពទឹក នៅក្នុងសហគមន៍គោលដៅ។ សកម្មភាពដែល បានអនុវត្តមានដូចជា៖

- ប្រជុំពិគ្រោះយោបល់ស្តីពីសុច្ឆន្ទៈនៃការគ្រប់គ្រងប្រពន្ធស្រោចស្រព អាងទឹក ប្រាសាទប្រាំ ជាមួយអ្នកពាក់ព័ន្ធចំនួន ២ ដង មានអ្នកចូលរួមសរុប ៤៨នាក់ ស្រី ២នាក់ ។
- រៀបចំសិក្ខាសាលា រយៈពេល ៤ថ្ងៃ ស្តីពីសុច្ឆន្ទៈនៃការគ្រប់គ្រងប្រពន្ធស្រោចស្រពអាងទឹក មានអ្នកចូលរួម ២៦នាក់ (ស្រី៤នាក់)ដោយអង្គការ ការីតាសស៊ីស ។
- បានធ្វើការជាមួយ PDWRM, FWUC និងអាជ្ញាធរមូលដ្ឋានដើម្បីលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពនិងការចិញ្ចឹមជីវិតរួមបញ្ចូលគ្នានៅស្រុក ស្វាយចេកនិងស្រុកព្រះនេត្រព្រះ។ មានអ្នកចូលរួមចំនួន ៧៣ នាក់ដែលជាអាជ្ញាធរមូលដ្ឋាន, DRRVC, FWUC និងប្រជាជនសំខាន់ៗក្នុងតំបន់ដែលមានស្រីចំនួន ៣៣ នាក់បានចូលរួម។
- បានស្តារប្រឡាយមួយខ្សែដែលមានប្រវែង ១៦៥០ ម៉ែត្រ (ទំហំ ២,៥ម x ១ម x ជំរៅ១.៥ ម) ។ តាមរយៈសមិទ្ធផលរចនាសម្ព័ន្ធនេះនឹងត្រូវបានផ្តល់ទឹកសំរាប់វាលស្រែជាង ១០០ហិកតានៅ រដូវប្រាំងនិងផ្តល់ប្រយោជន៍ដល់ ១០០ គ្រួសារដោយធ្វើពីរដងក្នុងមួយឆ្នាំនៃផលិតកម្មស្រូវ។
- ស្តារស្រះសហគមន៍ទាំង ៣ ត្រូវបានកែលម្អដែលមួយកន្លែងស្ថិតក្នុងភូមិអូរ (២៥ម៉ែត្រ x ៣០ ម x ៣.៥ម) នៃឃុំទានកាំ និងមួយកន្លែងទៀតស្ថិតនៅក្នុងភូមិគោកកី (៤០ ម x ៥០ម x ៣.៥ ម) នៃឃុំទឹកជោរ និង (៦០ ម x ៧០ម x ៣.៥ម) នៅឃុំតាផូស្រុកស្វាយចេកបន្ទាយមានជ័យ ។ ស្រះទឹកទាំងនោះត្រូវបានរក្សាទុកទឹកស្អាតសម្រាប់ប្រើប្រាស់ការចិញ្ចឹមសត្វនិងសកម្មភាព ថែស្តារតាមផ្ទះនិងបម្រើដល់៣៤៣គ្រួសារដែលមានប្រជាជនប្រហាក់ប្រហែល ១៧១៥ នាក់ បានទទួលអត្ថប្រយោជន៍។
- ផ្តល់ពាងយក្ស ចំនួន ១៩០ ពាង (ចំណុះ ១២០០លីត្រ១ពាង) ដល់គ្រួសារក្រីក្រ៩៥ គ្រួសារ (១គ្រួសារបានទទួលពាង ២) និង ជើងទម្រពាង និង ទឹកចំនួន១៥ គ្រួសារ។
- ផ្តល់ធុងចម្រុះទឹកស្អាត ១៥០ ធុង ដល់ គ្រួសារក្រីក្រចំនួន១៥០ លើ ៣ឃុំ និង ២ស្រុក ។
- RCEDO សហការជាមួយ PDoAFF, PDoWRM, PDoEYS, P/D/CCDM, DRRVCs, អាជ្ញាធរមូលដ្ឋាន,គ្រូបង្រៀនសាលាបានរៀបចំទិវាដាំកូនឈើចម្រុះចំនួន ៨៥០០ដើម ដែល មានអ្នកចូលរួមសរុបចំនួន ៤១៨នាក់ ស្រី ២៨១ នាក់ នៅលើ៣ឃុំ គឺ ឃុំទឹកជោរ ឃុំទានកាំ និង តាផូ នៃ ស្រុកព្រះនេត្រព្រះ និង ស្វាយចេក។

រូបថតសកម្មភាព:



២.៤.លទ្ធផលរំពឹងទុកទី៤៖ សិស្សានុសិស្សមានភាពរីករាយជាមួយបរិស្ថានសុវត្ថិភាព និងមាន ជាសុខភាពនៅក្នុងសាលាបែតង និងអាចយកចំណេះដឹងផ្សេងៗពីសាលាបែតង ទៅអនុវត្តនៅផ្ទះរបស់ ពួកគេ។ សកម្មភាពដែលបានអនុវត្តមានដូចជា៖

- បានរៀបចំវេទិកាពិព័ណ្ឌប្រចាំឆ្នាំ សហការជាមួយមន្ទីរអប់រំខេត្ត និង សាលាគោលដៅទាំង៨ របស់ អង្គការ អាសេដូ និង ស៊ីដូ ស្តីពីការអនុវត្តល្អ នៃសាលាបែតងប្រចាំខេត្តបន្ទាយមានជ័យ នៅបឋមសិក្សាគោគពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី មានអ្នកចូលរួមសរុបចំនួន ៥១៨នាក់
- ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីសាលាបែតង ដល់លោកគ្រូ អ្នកគ្រូ ចំនួន ៤៥នាក់ ស្រី៨នាក់មក ពី៨សាលារៀនគោលដៅសម្របសម្រួលដោយអង្គការ ការីតាស នៃ ប្រទេសស្វីស។
- ផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងការងារដាំដុះបន្លែ និង ជីកំប៉ុស ដល់គ្រូ និង សិស្សចំនួន ៣វគ្គ មានសិស្សសរុបចំនួន ២០៣នាក់ ស្រី ១១៩នាក់ ។
- ប្រជុំពិគ្រោះយោបល់ស្តីពីប្រតិបត្តិល្អលើយន្តការថែទាំសំភារៈ និង ឧបករណ៍អនាម័យបំពាក់ ទាំងបីសាលារៀន ដែលមានលោកគ្រូអ្នកគ្រូចូលរួមចំនួន ២១នាក់ស្រី ៨នាក់។
- ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីសាលាបែតង(Blue School concepts) ដល់ ៤៨ យុវជនស្ម័គ្រចិត្ត ស្រី ៣២ នាក់ ទាំងបីសាលារៀនអនុវិទ្យាល័យ នៃ តាដូ ទានកាំ និង ទឹកដោរ ។
- ផ្សព្វផ្សាយចំណេះដឹង ស្តីពី ទឹកស្អាត និង អនាម័យទឹកដល់សិស្សសាលាគោលដៅទាំងបី គឺបឋមសិក្សា បន្ទាត់បោះ ទានកាំនិង ទឹកដោរ មានសិស្សចូលរួម៤៧៥នាក់ និង ២៧០ នាក់ស្រី។
- រៀបចំទិវាប្រើប្រាស់ដបទឹកស្អាតសំរាប់សិស្សបឋមសិក្សាបានចំនួន៣ដង មានសិស្សចូលរួម ៧៧៨នាក់ ស្រី ៣៩៨នាក់ និងផ្តល់ដបដាក់ទឹកផឹកដល់សិស្សសាលាចំនួយ៩០០ដបទឹក។

រូបថតសកម្មភាពក្នុងសាលាបែតង៖





២.៥-លទ្ធផលរំពឹងទុកទី៥៖ អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ដាក់បញ្ចូលផែនការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ,ការប្រែប្រួលអាកាសធាតុ និងការងារគ្រប់គ្រងធនធានទឹកសហគមន៍ទៅក្នុងផែនការវិនិយោគឃុំស្រុកខេត្ត និង គោលនយោបាយអភិវឌ្ឍ។ តាមលទ្ធផលបានអនុវត្ត ដូចខាងក្រោម៖

- បានរៀបចំ និងសម្របសម្រួលការធ្វើផែនការអនុវត្តសកម្មភាពបានចំនួន ២០ភូមិ និង ឃុំបាន១ឃុំ មានអ្នកចូលរួម សរុប ២១៨ នាក់ ស្រី១២១នាក់ ។
- ប្រជុំពិគ្រោះយោបល់ជាមួយថ្នាក់ជាតិបានចំនួន៣ដង ស្តីពីការដាក់ធាតុចូលរបស់ អង្គការសង្គមស៊ីវិល ទៅក្នុងផែនការថ្នាក់ជាតិ NSDP 2019-2023 រៀបចំដោយ NGO Forum និង CCC.
- បានរៀបចំការប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ១ដង ស្តីពីការអនុវត្តសកម្មភាពនៅសហគមន៍ និង បញ្ហាប្រឈមនានា និង ដំណោះស្រាយ ពីអាជ្ញាធរថ្នាក់ខេត្ត ។
- បានរៀបចំ និងសម្របសម្រួលប្រចាំត្រីមាស សំរាប់បណ្តាញអង្គការក្នុងខេត្ត បានចំនួន៤លើក មានអ្នកចូលរួមសរុប ៥៨នាក់ (១៣នាក់)។
- បានរៀបចំការប្រជុំពិគ្រោះយោបល់ជាបណ្តាញអង្គការ CCC, NGO Forum បានចំនួន ៦ដង ស្តីពី ច្បាប់ព័ន្ធដា, បសស និង ទំរង់របាយការណ៍ NAC ។

រូបថតសកម្មភាព៖





ខ. គម្រោងស៊ីសោម(CISOM)

- បានរៀបចំមហាសន្និបាតសហគមន៍បានចំនួន ៣សហគមន៍ (សហគមន៍គោកឈូកសាមគ្គី, គោកភ្នកអភិវឌ្ឍន៍បីភូមិ និងសហគមន៍ចុងកាល់អភិវឌ្ឍន៍) អ្នកចូលរួមសរុប ២៣៧នាក់ ស្រី ១៩១ នាក់។
- ចូលរួមគាំទ្រការរៀបចំផែនការវិនិយោគភូមិឃុំ និង ស្រុកក្នុងតំបន់គោលដៅចំនួន ៥ ឃុំ លើ២ស្រុក នៃខេត្តឧត្តរមានជ័យ ។
- បានរៀបចំ និងសម្របសម្រួលការធ្វើផែនការវិនិយោគថ្នាក់ភូមិបាន ១៦ ភូមិ មានកសិករចូលរួម ២២៩នាក់ ស្រី ១៧០នាក់។
- បានពង្រឹងសមត្ថភាពក្រុមជួយខ្លួនឯង លើការសន្សំប្រាក់របស់សមាជិកបានចំនួន ៣៦ក្រុម មានសមាជិកសរុប ៨០៦នាក់(ស្រី៦៧៩នាក់) ដែលមានដើមទុនចរាចរក្នុងមូលដ្ឋានមានដើមទុនសរុប៣២៩,១៥៩.៥០០រៀលនិងបានផ្តល់សមាជិកកំចីអស់ ២៦៦,៦៦៧,៨០០រៀល(៨០%)
- បានផ្សព្វផ្សាយនិងពង្រឹងសមត្ថភាពសហគមន៍កសិកម្មចំនួន ៣ មានសមាជិកសរុប ២៨៩ នាក់ (ស្រី២២០នាក់) ក្នុង ៣ឃុំ គឺ កូនត្រៀល, ចុងកាល់ និង ក្រសាំង ក្នុងខេត្តឧត្តរមានជ័យ ដែលមានហ៊ុនសរុប ៤៣៣ ហ៊ុន និងដើមទុនសរុប ១១៩,៤១៩,៦០០រៀល ដើម្បីធ្វើអាជីវកម្មឥណទានកសិកម្ម (សាច់ប្រាក់) និង ទិញលក់សំភារៈកសិកម្ម (ឥណទានជី) ។
- បណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់គណកម្មការសហគមន៍និងអ្នកជំនាញសហគមន៍លើការកត់ត្រា បញ្ជីស្នាមការធ្វើផែនការអាជីវកម្ម បានចំនួន ២វគ្គ មានអ្នកចូលរួមសរុប ១០៥នាក់ ។
- ផ្តល់ទុនគាំទ្រលើការពង្រឹងសមត្ថភាពគណៈកម្មការសហគមន៍ និងសំភារៈចំនួន៣សហគមន៍ក្នុងមួយសហគមន៍ចំនួន ១,២០០ដុល្លារអាមេរិកគត់ ។

រូបថតសកម្មភាព: ពង្រីកសមត្ថភាពសហគមន៍កសិកម្ម និង ក្រុមជួយខ្លួនឯង



គ. គម្រោងបន្ថែមផ្លូវឈើកម្ពុជា (ឈេន/CHAIN) ក្នុងខេត្តឧត្តរមានជ័យ

- ១- ប្រជុំផ្សព្វផ្សាយភូមិដើម្បីបង្កើតជាក្រុមកសិករដាំបន្លែ បានចំនួន ២០ ភូមិ ស្មើ ៣៨ លើក មានអ្នកចូលរួមសរុប ៩៦២ នាក់ ស្រី ៦៨២ ។
- ២- ចងក្រងក្រុមដាំបន្លែបានចំនួន១៤ក្រុម មានអ្នកចូលរួមសរុប ៣៥៦ នាក់ ស្រី ២៥៣ នាក់ ។
- ៣- បណ្តុះបណ្តាលបច្ចេកទេសដាំបន្លែដល់ក្រុមពាក់កណ្តាលអាជីពបាន១២ក្រុម និងក្រុមអាជីព ៣ ក្រុម មានអ្នកចូលរួមសរុប ២៥៨ នាក់ នៃក្រុមពាក់កណ្តាលអាជីពនិងអាជីព បានអនុវត្តតាម បច្ចេកទេសយ៉ាងតិច ១៥ ចំនុចតាមគោលការណ៍ណែនាំ.
- ៤- បណ្តុះបណ្តាលបច្ចេកទេសដាំបន្លែក្រុមដាំហូប ១៤ក្រុម ស្មើ៧៨ លើក មានអ្នកចូលរួមសរុប ៣២៦នាក់ ស្រី២៤២ នាក់ ។
- ៥- បណ្តុះបណ្តាលសាលាអាជីវកម្ម និង ទីផ្សារ បានចំនួន២២ក្រុម ស្មើ ៣៦លើក មានអ្នកចូលរួម ៤៨៧ នាក់ ស្រី ៣៦៨នាក់។
- ៦- ចងក្រងក្រុមបណ្តុះអាជីវកម្ម បានចំនួន៣ ភូមិ មានសមាជិក ៣៥ នាក់ ។
- ៧- រៀបចំទិវាសាលាចម្ការបន្លែចែករំលែកចំណេះដឹង និង បទពិសោធន៍បានចំនួន ១០ ដង មានអ្នក ចូលរួមសរុបចំនួន២៨៦នាក់, ស្រី២០៣នាក់ ។
- ៧- ចុះសម្ភាសន៍ក្រុមកសិករ និង ធ្វើការប្រមូលព័ត៌មានទីផ្សារនៅ ស្រុកចុងកាល់, សំរោង និង អូរស្មាច់ បានចំនួន២លើក ដែលមានចំនួនអាជីវករសរុប ១៤ នាក់ និង អ្នកបរិភោគបន្លែចំនួន ២១ នាក់។

រូបថតសកម្មភាពគម្រោង: បន្លែផ្លែឈើកម្ពុជា ឈេន (CHAIN)



៣- របាយការណ៍ថវិកាចំណាយឆ្នាំ២០១៩

(សូមមើលរបាយការណ៍ភ្ជាប់ខាងក្រោម តាមគម្រោងនីមួយៗ)

- 1)- របាយការណ៍ថវិកា គម្រោង ស៊ីប៊ីឌីអេស ២(CBDRR-2)
- 2)- របាយការណ៍ថវិកាគម្រោង CISOM 2/ ACSO
- 3)- របាយការណ៍ថវិកា គម្រោង ឈេន (CHAIN 2)

៤- ភ្នាក់ងារអនុវត្តគម្រោង និង ម្ចាស់ជំនួយ

គម្រោងនេះគឺអនុវត្តដោយអង្គការ អាសេដូ (RCEDO) ប្រចាំខេត្តបន្ទាយមានជ័យ និង សាខា ខេត្តឧត្តរមានជ័យ និងមានការគាំទ្រថវិកាពី អង្គការគារីតាស នៃប្រទេសស្វីស (CARITAS Switzerland), អង្គការ អាដដា ប្រទេស ដែនម៉ាក (ADDA-Denmark) និង គម្រោង CHAIN-SDC

៥-បញ្ហាប្រឈម

- ការចូលរួមប្រជុំរបស់សមាជិកក្រុមថយចុះ ដោយសារចំណាកស្រុកទៅថៃ និងទៅធ្វើចំការឆ្ងាយពីផ្ទះ
- ពិបាកក្នុងការប្រមូលប្រជាពលរដ្ឋចូលរួមប្រជុំ, វគ្គបណ្តុះបណ្តាល និង ផ្សព្វផ្សាយផ្សេងៗ
- អាជ្ញាធរភូមិឃុំមួយចំនួនមិនសូវចូលរួមបានល្អ ព្រោះជាប់រវល់ការងារបក្ស, ការងារបោះឆ្នោតឃុំ និង ថ្នាក់ជាតិ ច្រើនជាងការងារអភិវឌ្ឍន៍ ។
- ខ្វះប្រភពទឹកស្រោចស្រពនៅរដូវប្រាំង
- ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកំរិតលើការងារផលិតកម្មកសិកម្ម
- ជួបគ្រោះធម្មជាតិក្នុងឃុំគោលដៅមួយចំនួន ដូចជារាំងស្ងួត និង ទឹកជំនន់ ២០១៩

៦-ឱកាស:

- មានការគាំទ្រពីអាជ្ញាធរមូលដ្ឋាននៅពេលអនុវត្តន៍កម្មវិធី និង ជួយសម្របសម្រួលដល់បុគ្គលិកអង្គការ
- ប្រជាពលរដ្ឋមានការចូលរួម និង គាំទ្រគម្រោងអង្គការទាំងពីរ
- គម្រោងមានគោលដៅស្រប នឹង គោលនយោបាយ និង យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល
- មានការគាំទ្រមូលនិធិពីអង្គការការីតាសស្វីស និងពី Denmark រយៈពេលវែង (៣ឆ្នាំបន្ត)

៧- ផែនការអនុវត្តឆ្នាំ ២០២០-២០២១

- បន្តអនុវត្តគម្រោង គឺ កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយសហគមន៍ ជំហាន ២, ២០១៨-២០២១ (ឆ្នាំទី៣៖ ចាប់អនុវត្តពី ខែ មេសា២០១៩ ដល់ ខែ មិនា ២០២១) មានថវិកាសរុប ចំនួន ១១៥,០០០ដុល្លារអាមេរិក ។
- ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម (ការគ្រប់គ្រងបញ្ជីស្នាម, ការគ្រប់គ្រងសហគមន៍ការស្វែងរកមតិគាំទ្រតាមផ្លូវច្បាប់) ជំហាន ៣(២០២០-២០២១) មិនទាន់មានថវិកាច្បាស់លាស់នៅឡើយ ។

ធ្វើនៅបន្ទាយមានជ័យថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២០

រៀបចំដោយក្រុមការងារអង្គការ អាសេដូ

ហត្ថលេខាប្រធានអង្គការ